


Long COVID និងការស្តារនីតិសម្បទា



World
PT Day
2021



ដកដង្ហើមខ្លី/
ឈឺទ្រូង



អស់កំលាំងខ្លាំង/
បង្ហាញពីរោគសញ្ញាខាងក្រៅ
កាន់តែធ្ងន់ធ្ងរ



មានបញ្ហាជាមួយការ
ចងចាំនិងផ្ដោតអារម្ម
ណ៍

Long COVID គឺខុសគ្នាពី មនុស្សម្នាក់ទៅមនុស្សម្នាក់ គ្រូពេទ្យព្យាបាលដោយ ចលនា អាចជួយអ្នកក្នុង ការគ្រប់គ្រងរោគសញ្ញា Long COVID



វេជ្ជបញ្ជាអោយធ្វើលំហាត់ប្រាណសំរាប់ Long COVID គួរតែត្រូវផ្តល់អោយជាមួយនិងការថែទាំ ដោយកាត់បន្ថយហានិភ័យអោយនៅកំ
ចប់ផុតនិង អោយច្បាស់ថាកម្មវិធីលំហាត់ប្រាណត្រូវបានធ្វើ ឡើងវិញ និងមិនធ្វើអោយរោគសញ្ញាអ្នកជម្ងឺម្នាក់ៗ កាន់តែធ្ងន់ធ្ងរ។ ការស្តា
រនីតិសម្បទាគួរតែមានគោល បំណងបង្ការការខ្វះអុកស៊ីសែនក្នុងការដកដង្ហើម។ គ្រូពេទ្យព្យាបាលដោយចលនា ដែលមានជំនាញ ខាង
ផ្លូវដង្ហើម និងជួយជំរុញកន្លែងដែលមាន សញ្ញានៃការបញ្ចេញខ្យល់ខ្លាំងនិងផ្នែកដែលមាន ភាពមិនប្រក្រតីនៃខ្យល់ដង្ហើម។
លំហាត់ព្យាបាលដោយចលនាបង្កើនកំលាំងសាច់ សាច់ដុំមិនក្រុយកមកប្រើ ជាពិសេសអ្នកដែលស្តែង
ចេញនូវអាការៈបង្ហាញពីរោគសញ្ញាខាងក្រៅកាន់តែ ធ្ងន់ធ្ងរ។